

ព័ត៌មានរូបវន្តបុគ្គល / PHYSICAL PERSON INFORMATION

លេខអត្តសញ្ញាណកម្មពន្ធរូបវន្តបុគ្គល (បើមាន) ភេទ ប្រុស ស្រី
 Physical Person Tax Identification Number (If any) Sex Male Female

គោត្តនាម នាម
 Last Name First Name

អក្សរឡាតាំង (គោត្តនាម-នាម)
 In Latin (Last-name, First-name)

ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ
 Date of Birth Nationality


មុខរបរ
 Occupation

លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន
 Identification Card Number Passport Number

ថ្ងៃខែឆ្នាំផ្តល់ ថ្ងៃខែឆ្នាំផុតកំណត់
 Issued Date Date of Expiry

ទូរស័ព្ទចល័ត សារអេឡិចត្រូនិក
 Mobile Phone Number Email Address

អាសយដ្ឋាន (ឈ្មោះអគារ/ផ្សារ-បន្ទប់/តុប-ជាន់ទី/ច្រកលេខ-អគារ/ផ្ទះលេខ-ផ្លូវ-ភូមិ-ឃុំ/សង្កាត់-ក្រុង/ស្រុក/ខណ្ឌ-ខេត្ត/រាជធានី) ឬអាសយដ្ឋានក្រៅប្រទេស
 Address (Building/Market Name-Room/Store No.-Floor/Gate No.-Building/House No.-Street-Village-Commune-City/District-Province/Capital City) or Oversea Address



ខ្ញុំបាទ/នាងខ្ញុំ សូមធានាថាព័ត៌មានដែលបានបំពេញ និងឯកសារភ្ជាប់នៅក្នុងពាក្យស្នើសុំនេះពិតជាត្រឹមត្រូវ។
 I declare that the information in this application including all the attachments is true and correct.

សូមជ្រើសរើសតួនាទីនៅក្នុងស្ថាប័ន/សហគ្រាសណាមួយរបស់រូបវន្តបុគ្គលដូចខាងក្រោម (ប្រសិនបើមាន)៖
 Please choose any position of physical person in Institution/Business Enterprise below (If any):

បញ្ជាក់ /Note: ប្រធានស្ថាប័ន ប្រធានក្រុមប្រឹក្សាភិបាល ត្រូវបានចាត់ទុកជាអ្នកទទួលបន្ទុកកិច្ចការពន្ធដារ (ប្រសិនបើគ្មានការផ្ទេរសិទ្ធិ ឱ្យបុគ្គលណាមួយ)
 The Head of institution / Chairman of the board is the assigned person in charge of tax matters (if there is no designation of an authorized representative)

អ្នកទទួលបន្ទុកកិច្ចការពន្ធដារ ត្រូវបានតម្រូវឱ្យមកបង្ហាញខ្លួននៅរដ្ឋបាលសារពើពន្ធ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន និងរាល់ព័ត៌មានផ្សេងៗទៀត
 Person in charge of tax matters is required to present oneself to the tax administration to verify his/her identity and other information

ម្ចាស់ភាគហ៊ុន សហកម្មសិទ្ធិករទូទៅ សហកម្មសិទ្ធិករមានកម្រិត កម្មសិទ្ធិករ
 Shareholder General partner Limited partner Owner

អភិបាល ប្រធានក្រុមប្រឹក្សាភិបាល ផ្សេងៗ
 Director Chairman of the board Others

អ្នកតំណាងនីតិបុគ្គល
 Legal Person Representative

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ
 Company Name in Khmer

ឈ្មោះក្រុមហ៊ុនជាឡាតាំង
 Company Name in Latin

អត្តលេខក្រុមហ៊ុន លេខអត្តសញ្ញាណកម្មសារពើពន្ធ
 Registration Number Tax Identification Number (TIN)

ទូរស័ព្ទចល័ត ទូរស័ព្ទលើតុ សារអេឡិចត្រូនិក
 Mobile Phone Number Office Telephone Number Email Address

អាសយដ្ឋាន (ឈ្មោះអគារ/ផ្សារ-បន្ទប់/តុប-ជាន់ទី/ច្រកលេខ-អគារ/ផ្ទះលេខ-ផ្លូវ-ភូមិ-ឃុំ/សង្កាត់-ក្រុង/ស្រុក/ខណ្ឌ-ខេត្ត/រាជធានី) ឬអាសយដ្ឋានក្រៅប្រទេស
 Address (Building/Market Name-Room/Store No.-Floor/Gate No.-Building/House No.-Street-Village-Commune-City/District-Province/Capital City) or Oversea Address

សញ្ជាតិរបស់បណ្តាម្ចាស់ភាគហ៊ុន ដែលមានសិទ្ធិបោះឆ្នោតសរុបច្រើនជាងគេ ខ្មែរ បរទេស ចំនួនហ៊ុនសរុប (បើមាន) %
 Nationality of Majority Shareholders who owned the shares that have the voting rights Khmer Foreign Total Shares (If any)

សូមជ្រើសរើសប្រភេទភាគហ៊ុន/ភាគទាន /Please choose share/contribution type:

ក្រុមហ៊ុនមូលធន៖ តែមួយប្រភេទ ចំនួនភាគហ៊ុន
 Limited Company: Only one type Number of Shares

ច្រើនជាងមួយ "ក" ចំនួន "ខ" ចំនួន "គ" ចំនួន "ឃ" ចំនួន "ង" ចំនួន
 More than one type "A" Number "B" Number "C" Number "D" Number "E" Number

ក្រុមហ៊ុនសហកម្មសិទ្ធិ៖ រូបិយវត្ថុ ទ្រព្យសម្បត្តិ ចំណេះដឹង/សកម្មភាព
 Partnership Company: Monetary Property Knowledge/Activity

សូមភ្ជាប់ព័ត៌មានលម្អិតនៃភាគទាន
 Please attach details of contribution information

ឈ្មោះស្ថាប័ន/សហគ្រាសជាអក្សរខ្មែរ
 Name of Institution/Enterprise in Khmer

ឈ្មោះជាឡាតាំង
 Name in Latin

សម្រាប់ប្រើប្រាស់ផ្ទៃក្នុងតែប៉ុណ្ណោះ លេខសម្គាល់ពាក្យស្នើសុំ លេខអត្តសញ្ញាណកម្មសារពើពន្ធ
 Tax Official use only Application Number Tax Identification Number (TIN)

ឈ្មោះអ្នកទទួល លេខសម្រាប់តាមដានឯកសារ កាលបរិច្ឆេទទទួល
 Receiver Name Document Tracking Number Date Received